



Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាស្រ័យលើការប្រកួតប្រជែងគ្នាដោយយុត្តិធម៌ និងមានគុណភាព ដែលប្រកួតប្រជែងដោយយុត្តិធម៌ ត្រូវបានលើកកម្ពស់ឱ្យបានខ្ពស់។

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតយុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សហគមន៍ពន្លកខ្មែរ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងយុំ សង្កាត់ ដាច់ស្រយាលដែលធ្វើឡើងនៅយុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៨៤ នាក់ (៣៣% ជាស្ត្រី) មកពីគ្រប់ ភូមិក្នុងយុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំយុំ សមាជិកក្រុម ប្រឹក្សាយុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងយុំបានចូលរួមពិភាក្សានៅក្នុង សិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០%បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាព ទាំង៥ នៅក្នុងយុំ ដែលស្នើឱ្យក្រុមប្រឹក្សាយុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្ស នយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតយុំ- សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង៥ ក្នុងយុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ	
១. ការស្នើសុំដោះស្រាយទំនាស់ដីធ្លី	<ul style="list-style-type: none"> សុំដោះស្រាយទំនាស់ដីកសិកម្មរវាងប្រជាពលរដ្ឋជាមួយតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ(ឌីបែលយូស៊ីអេស) ដែលប៉ះពាល់ដីចំនួន ៩០ហិចតា នៅ៥ភូមិ គឺភូមិកំពង់ស្រឡៅ ភូមិកំពង់ពោធិ៍ ភូមិកំពង់សង្កែ ភូមិស្លុង និងភូមិខាំកឹត សូមចាប់ ផ្តើមដោះស្រាយពីឆ្នាំ២០១១ និងឲ្យបានរួចរាល់ឆ្នាំ២០១២។
២. ការសាងសង់ផ្លូវ និងជាក់លុ	<ul style="list-style-type: none"> សុំផ្លូវថ្មីមួយខ្សែប្រវែង៥០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវជាតិខ្សែក្រវាត់ព្រំដែនដល់ ភូមិ ខាំកឹត រហូតដល់ទន្លេរពៅ សូមចាប់ផ្តើមអនុវត្តន៍ពីចុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១២។

- សុំផ្លូវលំមួយខ្សែថ្មី ៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីផ្លូវជាតិខ្សែក្រវាត់ព្រំដែនដល់ភូមិកំពង់សង្កែ រហូតដល់មាត់ទន្លេមេគង្គសូមឲ្យបាននៅចុងឆ្នាំ២០១២។
- សុំស្ថានបេតុងមួយកន្លែង ប្រវែង ៨ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីមណ្ឌលសុខភាពកំពង់ស្រឡៅ ទល់ចុង ភូមិកំពង់ស្រឡៅ ឲ្យហើយឆ្នាំ២០១២។
- សុំជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន ៥ខ្សែ ៖
 - ខ្សែទី១ ៖ ប្រវែង ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីមណ្ឌលសុខភាពកំពង់ស្រឡៅ ដល់ចុងភូមិកំពង់ស្រឡៅ និងចាប់ពីផ្ទះយាយខាទៅផ្ទះសេនកា។
 - ខ្សែទី២ ៖ ប្រវែង ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ពីផ្ទះយាយយ៉ាន ដល់ផ្ទះឡែចុន ត្រូវការលូ ០១ កន្លែង នៅផ្លូវសេម០១ កន្លែងផ្ទះកាំកែវ០១ ផ្ទះមីងរំ០១ ផ្ទះឡែជូន០១ កន្លែងនីមួយៗ ប្រើលូអស់ ៨ កង់ ។
 - ខ្សែទី៣ ៖ ប្រវែង ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ពីផ្ទះសារីទៅផ្ទះអូនត្រូវការលូ០៣កន្លែង គឺនៅផ្ទះតាស៊ីង បងសួន បងអូន ក្នុង១កន្លែង ប្រើលូចំនួន ៨កង់ ។
 - ខ្សែទី៤ ៖ ប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ពីផ្ទះគ្រូហៀង ទៅផ្ទះសុខជាប៉ុនថន ត្រូវការលូ ២កន្លែង ក្នុងមួយកន្លែងប្រើលូចំនួន ៤កង់។
 - ខ្សែទី៥ ៖ ប្រវែង ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ពីវត្តទៅខ្នងអ្នកតា។ សូមចាប់ផ្តើមសាងសង់ចាប់ពីចុងឆ្នាំ២០១១ និង ឲ្យបានរួចរាល់នៅចុងឆ្នាំ ២០១២។

៣. ការស្នើសុំតបណ្តាញអគ្គិសនីថ្មី

- សុំតបណ្តាញអគ្គិសនីថ្មី ក្នុងតម្លៃចាប់ពី ៥០០រៀល ទៅត្រឹម ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តពី ភូមិខីទៀ ឃុំណាខី ស្រុកមៀងមុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ មកដល់ឃុំកំពង់ស្រឡៅមួយ សូមឲ្យបានត្រឹមឆ្នាំ ២០១២។

៤. ការស្នើសុំបន្ថែមគ្រូពេទ្យ និងការសាងសង់បង្គន់ អណ្តូងទឹក

- សុំគ្រូពេទ្យបន្ថែមចំនួន ០៦នាក់ មានជំនាញដូចជា ផ្នែកវះកាត់ ១នាក់, ផ្នែករបេង ១នាក់, ពេទ្យភ្នែក ១នាក់, ពេទ្យធ្មេញ ១នាក់, ពេទ្យបេះដូង ១នាក់, ពេទ្យថ្លើម ១នាក់ នៅមណ្ឌលសុខភាពឃុំកំពង់ស្រឡៅមួយ សូមចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០១១ និងឲ្យបានជាស្ថាពរត្រឹមឆ្នាំ ២០១២។
- សុំសាងសង់បង្គន់អនាម័យចំនួន ៥ភូមិ ក្នុងមួយភូមិចំនួន ២០បង្គន់ មានភូមិកំពង់ស្រឡៅ ភូមិកំពង់ពោធិ៍ ភូមិកំពង់សង្កែ ភូមិស្នងភូមិខាំកីត សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១១ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១២។
- សុំអណ្តូងទឹកស្អាតចំនួន ៥ភូមិ ទូទាំងឃុំ ដោយក្នុង ១០គ្រួសារ សុំអណ្តូងទឹកមួយ សូមចាប់

<p>ផ្ដើមសាងសង់ពីឆ្នាំ២០១១ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១២។</p>
<p>៥. ការស្នើសុំវត្តមានបណ្ដាលគណនីកម្ម</p> <ul style="list-style-type: none"> • សុំបើកវត្តមានបណ្ដាលគណនី ប្រជាពលរដ្ឋនៅឃុំកំពង់ស្រឡៅមួយ ស្តីពីជំនាញកសិកម្ម ធ្វើស្រែចំការ និងដាំបន្លែក្នុង១ឆ្នាំ ឲ្យបាន៣វគ្គ សូមចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១២ដល់ ឆ្នាំ ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **វ៉ាន់ មុត** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ខ្ញុំ នឹងខិតខំ បំពេញនូវចំណុចខ្លះខាតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងខិតខំរកម្ចាស់ជំនួយដើម្បីជួយបំពេញ ម៉្យាងទៀតតម្រូវការអាទិភាពទាំងនេះវាដូចដែនការកម្មវិធីវិនិយោគឃុំមានរួចខ្លះដែរ ខ្ញុំនឹងដាក់បន្ថែមនូវចំណុចអាទិភាព ទាំង៥ ដែលសិក្ខាសាលាម្ចាស់ឆ្នោតបានរកឃើញថ្មីៗនេះ បញ្ចូលពេលប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ»។

លោក **គង់ គឹមន្ទី** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី១ បានបង្ហាញនូវការចាប់អារម្មណ៍ថា «ខ្ញុំពេញចិត្តនឹងសិក្ខាសាលានេះខ្លាំងណាស់ ហើយខ្ញុំនឹងលើកយកចំណុចអាទិភាពទាំង ៥នេះដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍរបស់ឃុំនៅក្នុងឆ្នាំ២០១២»។

លោក **ភូម៉ា ប៉ង់** តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ខ្ញុំសុំទទួលយកចំណុចអាទិភាពទាំង ៥នេះ ដែលបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើង ហើយនឹងយកចំណុចអាទិភាពទាំងប្រាំនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្សខ្ញុំ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ប្លង់មឿត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២៤៧១៣២៦

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧៥៨៣៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/**ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌**តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ **ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត** តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 039